

ការដាក់ព្រឹត្តិចំពោះដីការបង្កាប់នៃអង្គច្បាប់របស់តុលាការរដ្ឋ – ការផ្ដន្ទាទោសពីបទឧក្រិដ្ឋ និងមន្ទីរឃុំឃាំង

ការបោះពុម្ពផ្សាយប្រចាំខែធ្នូ ឆ្នាំ 2017 #5605.06 - Cambodian

មាតិកា

- I. ការត្រៀមរៀបចំព្រឹត្តិ..... 1
- II. ការដាក់ព្រឹត្តិ..... 2
- III. តើអ្វីដែលអាចរំពឹងថានឹងកើតឡើង ក្រោយពេលអ្នកដាក់ព្រឹត្តិប្តឹងចំពោះដីការ
បង្កាប់នៃអង្គច្បាប់របស់តុលាការរដ្ឋ..... 2
- IV. តើត្រូវធ្វើដូចម្តេចបើព្រឹត្តិចំពោះដីការបង្កាប់នៃអង្គច្បាប់ របស់តុលាការត្រូវបានបដិសេធបោល..... 3
- V. ពាក្យណែនាំអំពីការបំពេញព័ត៌មានក្នុងបែបបទ (MC-275) នៃការដាក់ព្រឹត្តិចំពោះដីការ
បង្កាប់នៃអង្គច្បាប់របស់តុលាការ..... 3
- VI. បែបបទព្រឹត្តិ MC-275ឯកសារភ្ជាប់ ក

ការដាក់ពន្ធនាគារចំពោះដីការបង្កាប់នៃអង្គច្បាប់របស់តុលាការរដ្ឋ (Writ of Habeas Corpus) គឺជាវិធីដែលលឿន និងងាយស្រួល ដើម្បីឱ្យចៅក្រមសម្រេចចំពោះបញ្ហាពាក់ព័ន្ធ នឹងសិទ្ធិរបស់ អ្នកនៅក្នុងមន្ទីរឃុំឃាំងរបស់រដ្ឋ (លក្ខណៈនៃការឃុំឃាំង) ឬភាពស្របច្បាប់នៃការឃុំឃាំងអ្នក ។ បែបបទ និងការណែនាំគឺសម្រាប់ការដាក់ពន្ធនាគារចំពោះដីការបង្កាប់នៃអង្គច្បាប់របស់តុលាការ ទៅកាន់តុលាការរដ្ឋកាលីហ្វ័រនីញ៉ា ។

I. ការត្រៀមរៀបចំព្រឹត្តិ

ចំណុចត្រូវចងចាំ

- 1) សូមអានបែបបទព្រឹត្តិ និងពាក្យណែនាំទាំងអស់នេះ មុនពេលបំពេញព័ត៌មាន ។
- 2) សូមបំពេញបែបបទឱ្យបានច្បាស់លាស់ជាទីបំផុត ដោយប្រើប៊ិចពណ៌ខ្មៅ ឬដោយការ វាយអក្សរចូល នូវចម្លើយរបស់អ្នក ។ សូមធ្វើតាមសម្រួល នៅពេលបំពេញបែបបទនេះ ។ វាអាចជារឿងល្អ ក្នុងការសាកល្បងបំពេញព័ត៌មានដោយប្រើក្រដាសផ្សេងជាមុនសិន ។
- 3) បើកន្លែងបំពេញចម្លើយតូចពេក មិនអាចបំពេញអស់ សូមបំពេញចម្លើយដែលនៅសល់ ក្នុងក្រដាសបន្ថែម រួចដាក់ភ្ជាប់ខាងខ្នងនៃបែបបទព្រឹត្តិនេះ ។ សូមសរសេរកំណត់ចំណាំ ដាក់លើបែបបទនេះថាចម្លើយរបស់អ្នក "មានបន្តក្នុងទំព័របន្ថែម" ។
- 4) សូមភ្ជាប់សំណៅឯកសារណាដែលអាចប្រើដើម្បីគាំទ្រការទាមទាររបស់អ្នក ឬជាឯកសារ ដែលតុលាការនឹងត្រូវការដើម្បីអាចយល់សាច់រឿងរបស់អ្នក ។ ឧទាហរណ៍ បើអ្នកត្រូវបាន បំបែកចេញមិនឱ្យជួបអ្នកដទៃ ដោយមិនមានមូលហេតុសមរម្យ អ្នកអាចដាក់ភ្ជាប់ សំណៅឯកសារដែលអ្នកបានប្តឹងតវ៉ាអំពីស្ថានភាពនេះ ។ វាជាប្រការសំខាន់ដែលត្រូវធ្វើ ដូច្នោះ ដោយសារថាតុលាការអាចបដិសេធព្រឹត្តិរបស់អ្នក បើអ្នកមិនបានបង្ហាញភស្តុតាង ឱ្យបានគ្រប់គ្រាន់ទេនោះ ។
- 5) ជាធម្មតា អ្នកបាន "ព្យាយាមគ្រប់យ៉ាងចំពោះវិធីដោះស្រាយតាមបែបរដ្ឋបាល ដោយមិន បានសម្រេច" (អ្នកបានដាក់ពាក្យប្តឹងសារទុក្ខ/ប្តឹងតវ៉ា និងប្តឹងឧទ្ធរណ៍រួចរាល់ទាំងអស់ នៅកន្លែងជាប់ឃុំឃាំងរបស់អ្នក) នៅមុនពេលដែលតុលាការអាចទទួលព្រឹត្តិរបស់អ្នក ទៅពិចារណា ។
- 6) ការដាក់ពន្ធនាគារចំពោះដីការបង្កាប់នៃអង្គច្បាប់របស់តុលាការ ទៅកាន់តុលាការរដ្ឋ គឺមិនត្រូវ បង់ថ្លៃអ្វីឡើយ ។ ទោះជាយ៉ាងណាក៏ដោយ គឺអ្នកត្រូវបង់ថ្លៃ បើតុលាការចាត់តាំងឱ្យមាន មេធាវីដើម្បីតំណាងឱ្យអ្នក ឬបើតុលាការតម្រូវឱ្យមានសាក្សីជាអ្នកឯកទេស ។ មាន

បែបបទដើម្បីស្នើសុំការលើកលែងមិនបង់ថ្លៃតុលាការ ប្រសិនបើអ្នកមិនមានលទ្ធភាព បង់ថ្លៃ ចំណាយទាំងអស់នោះ ។

II. ការដាក់ព្រឹត្តិ

នៅក្នុងតុលាការជាន់ខ្ពស់ (Superior Court) អ្វីដែលអ្នកត្រូវធ្វើ គឺបញ្ជូនឯកសារច្បាប់ដើម ទាំងអស់ឱ្យដល់ដៃក្រឡាបញ្ជី ។ យកល្អអ្នកគួរផ្ញើសំណៅទីពីរនៃសំណុំឯកសារព្រឹត្តិរបស់អ្នកដាក់ ក្នុងស្រោមសំបុត្រដែលមានការខ្ទង និងបិទតែមួយច្បាស់ ទៅតុលាការ ដើម្បីឱ្យតុលាការអាច បញ្ជូនត្រឡប់ឱ្យអ្នកវិញនូវសំណុំឯកសារព្រឹត្តិមួយច្បាប់ដែលបានបោះត្រា ដោយមានបង្ហាញលេខ សំណុំរឿង ព្រមទាំងកាលបរិច្ឆេទដែលអ្នកបានដាក់ស្នើ ។ បើអ្នកកំពុងតវ៉ារឿង ផ្ដន្ទាទោសឧក្រិដ្ឋកម្ម ហើយអ្នកកំពុងតែដាក់ព្រឹត្តិទៅកាន់តុលាការជាន់ខ្ពស់ គឺអ្នកគួរដាក់ស្នើ នៅក្នុងខោនធីដែលជាអ្នកចេញសេចក្ដីបង្គាប់ ។ បើអ្នកដាក់ព្រឹត្តិដើម្បីតវ៉ាអំពីលក្ខណៈនៃការ ឃុំខ្លួនអ្នក ហើយអ្នកកំពុងដាក់ព្រឹត្តិទៅកាន់តុលាការជាន់ខ្ពស់ គឺអ្នកគួរដាក់ស្នើនៅក្នុងខោន ធីណដែលអ្នកត្រូវបានឃុំឃាំង ។ នៅកម្រិតតុលាការសម្រាប់ប្តឹងឧទ្ធរណ៍ (Court of Appeal) បើអ្នកមិនមានមេធាវីដើម្បីជាតំណាងទេ គឺអ្នកគ្រាន់តែត្រូវដាក់ស្នើឯកសារច្បាប់ ដើមទាំងអស់ប៉ុណ្ណោះ តែចំពោះការប្តឹងនៅកម្រិតតុលាការកំពូលវិញ គឺអ្នកត្រូវដាក់ស្នើនូវ សំណុំឯកសារច្បាប់ដើមទាំងអស់ បូករួមទាំងសំណៅថតចម្លងចំនួនដប់ច្បាប់ ។

III. តើអ្វីដែលអាចរំពឹងថានឹងកើតឡើង ក្រោយពេលអ្នកដាក់ព្រឹត្តិប្តឹង ចំពោះដីការបង្គាប់នៃអង្គច្បាប់របស់តុលាការរួច

តុលាការអាច ៖

- បដិសេធមិនទទួលព្រឹត្តិរបស់អ្នក ។ មូលហេតុសមរម្យមួយចំនួនគឺថា ព្រឹត្តិពិមុនចំពោះ បញ្ហានេះ ត្រូវបានបដិសេធមិនទទួលស្គាល់ដោយតុលាការតែមួយ, ព្រឹត្តិរបស់អ្នក មិនបានបង្ហាញឱ្យឃើញថា បណ្តឹងឧទ្ធរណ៍នៅខ្វះចន្លោះ ឬក៏ថាការទាមទាររបស់អ្នក ជារឿងមិនបានការ ។ ព្រឹត្តិរបស់អ្នកអាចត្រូវតុលាការបដិសេធ ដោយមិនបាច់មានការ ពន្យល់ពីមូលហេតុអ្វីទាំងអស់ ។
- ចេញសេចក្ដីបង្គាប់ឱ្យបង្ហាញមូលហេតុ គឺមានន័យថា តុលាការបានចាត់ទុកថាការ ចោទប្រកាន់របស់អ្នកគឺជាការពិត ហើយអ្នកនឹងទទួលបានការដោះលែង បើការចោទ ប្រកាន់របស់អ្នកមានភស្តុតាងបញ្ជាក់គ្រប់គ្រាន់ ។ ទោះជាយ៉ាងណាក៏ដោយ ដោយការ ចេញបង្គាប់ឱ្យបង្ហាញពីមូលហេតុ តុលាការក៏អនុញ្ញាតឱ្យមានការឆ្លើយតបវិញ ដែល ដាក់ស្នើដោយបុគ្គល (មន្ទីរឃុំឃាំង) ដែលឃុំខ្លួនអ្នក ដើម្បីតតាំងចំពោះការចោទ ប្រកាន់របស់អ្នក ។ សេចក្ដីបង្គាប់ឱ្យបង្ហាញមូលហេតុ គឺមិនបានផ្តល់ការដោះលែងទៅ តាមការស្នើសុំនៅក្នុងព្រឹត្តិឡើយ ។

- ស្នើសុំការឆ្លើយតបក្រៅផ្លូវការពីចុងចោទ (មន្ទីរឃុំឃាំង) ។ ក្រោយពេលពិនិត្យមើលការឆ្លើយតបក្រៅផ្លូវការរួចហើយ តុលាការអាចស្នើសុំព័ត៌មានបន្ថែម ចេញសេចក្តីបង្គាប់ឱ្យបង្ហាញមូលហេតុ ឬក៏បដិសេធឯក្ខត្តិរបស់អ្នក ។

អ្នកនឹងទទួលបានដំណឹងពីតុលាការក្នុងរវាង 60 ថ្ងៃ ។

IV. តើត្រូវធ្វើដូចម្តេចបើឮត្តិចំពោះដីការបង្គាប់នៃអង្គច្បាប់ របស់តុលាការត្រូវបានបដិសេធបោល

បើតុលាការជាន់ខ្ពស់បដិសេធឯក្ខត្តិរបស់អ្នក ចំពោះដីការបង្គាប់នៃអង្គច្បាប់របស់តុលាការ អ្នកត្រូវដាក់ឱ្យកិច្ចការចំពោះដីការបង្គាប់នៃអង្គច្បាប់របស់តុលាការ ទៅកាន់តុលាការឧទ្ធរណ៍ជាមុនសិន បន្ទាប់មក ប្រសិនបើតុលាការឧទ្ធរណ៍ បដិសេធឯក្ខត្តិរបស់អ្នក គឺអ្នកត្រូវដាក់ឱ្យកិច្ចការទៅកាន់តុលាការជាន់ខ្ពស់របស់រដ្ឋកាលីហ្វ័រនីញ៉ា ។ បើឮត្តិដាក់ទៅកាន់តុលាការជាន់ខ្ពស់របស់រដ្ឋកាលីហ្វ័រនីញ៉ាត្រូវបានបដិសេធ គឺអ្នកមិនត្រូវដាក់ស្នើការជូនដំណឹងនៃការធ្វើឧទ្ធរណ៍ទេ តែអ្នកត្រូវដាក់ឱ្យកិច្ចការវិញ ។

V. ពាក្យណែនាំអំពីការបំពេញព័ត៌មានក្នុងបែបបទ (MC-275) នៃការដាក់ឱ្យកិច្ចការចំពោះដីការបង្គាប់នៃអង្គច្បាប់របស់តុលាការ

បែបបទដែលមិនទាន់មានបំពេញព័ត៌មាន មានដាក់បញ្ចូលក្នុងកញ្ចប់ឯកសារនេះជាឯកសារភ្ជាប់ A និងមានដាក់នៅក្នុងតំណភ្ជាប់ខាងក្រោម ៖ <http://www.courts.ca.gov/documents/sc275.pdf> ។ វាអាចមានប្រយោជន៍ បើអ្នកយកវាមកមើលជាមួយក្នុងពេលដែលអ្នកអានពាក្យណែនាំ ។

A. ប្រឡោះទំនេរនៅផ្នែកខាងមុខនៃបែបបទឱ្យត្រឹមត្រូវ

- 1) បំពេញឈ្មោះរបស់អ្នក ព្រមទាំងឈ្មោះ និងអាសយដ្ឋានរបស់មន្ទីរឃុំឃាំងដែលអ្នកកំពុងជាប់ឃុំ និងអត្តលេខរបស់អ្នក
- 2) បន្ទាត់ពីរខាងក្រោម គឺប្រើសម្រាប់បំពេញឈ្មោះតុលាការ ដែលអ្នកកំពុងដាក់ឱ្យកិច្ចការជំទាស់ដីការតុលាការ ។ បើអ្នកកំពុងតវ៉ារឿងផ្តន្ទាទោសឧក្រិដ្ឋកម្ម ហើយអ្នកកំពុងតែដាក់ឱ្យកិច្ចការទៅកាន់តុលាការជាន់ខ្ពស់ គឺអ្នកគួរដាក់ស្នើនៅក្នុងខោនធីដែលជាអ្នកចេញសេចក្តីបង្គាប់ ។ បើអ្នកដាក់ឱ្យកិច្ចការដើម្បីតវ៉ាអំពីលក្ខណៈនៃការឃុំខ្លួនអ្នក ហើយអ្នកកំពុងដាក់ឱ្យកិច្ចការទៅកាន់តុលាការជាន់ខ្ពស់ គឺអ្នកគួរដាក់ស្នើនៅក្នុងខោនធីណាដែលអ្នកត្រូវបានឃុំឃាំង ។

- 3) អ្នកជាអ្នកដាក់ពាក្យ ហើយចុងចោទគឺជាឈ្មោះរបស់ភ្នាក់ងាររដ្ឋ (ក្រសួងស្តារនីតិសម្បទារដ្ឋកាលីហ្វ័រនីញ៉ា[California Department of Corrections or Sheriff's Department] ឬក្រសួងនគរបាល) ដែលឃុំខ្លួនអ្នក ។
- 4) សូមរក្សាបន្ទាត់ពីក្រោមពាក្យ “ការដាក់ពាក្យចំពោះដីការបង្គាប់នៃអង្គច្បាប់របស់តុលាការ (Petition for Write of Habeas Corpus)” ឲ្យនៅទំនេរ ។
ក្រឡាបញ្ជីនឹងបំពេញលេខសំណុំរឿងចំពោះពាក្យដីការតុលាការរបស់អ្នក (វាខុសគ្នាពីលេខសំណុំរឿងដែលអ្នកមានជាមួយតុលាការដែលបានកាត់ក្តីអ្នក) ។
- 5) នៅក្រោមពាក្យ “កង្វល់របស់ពាក្យនេះ: (This petition concerns)” សូមគូសក្នុងប្រអប់ដែលត្រូវចំពោះស្ថានភាពរបស់អ្នក ឬមួយអ្នកអាចគូសយកប្រអប់ដែលមានពាក្យ “ផ្សេងៗ (other)” ហើយសរសេរចូលនូវពាក្យ “ស្ថានភាពក្នុងពន្ធនាគារ/គុក (conditions in jail/prison)” “ការរំលោភសិទ្ធិ (rights violation)” “ចំរើននៃការកាត់ក្តីឧក្រិដ្ឋកម្ម (length of criminal conviction)” ។ល។

B. សំណួរដែលបានចុះលេខ

- 1) សរសេរឈ្មោះរបស់អ្នកម្តងទៀត និងទីកន្លែងដែលអ្នកជាប់ឃុំ ។ គូសក្នុងប្រអប់ដែលមានពាក្យ “ការកាត់ទោសឧក្រិដ្ឋកម្ម (Criminal Conviction)” ។
- 2) សូមបំពេញចម្លើយពីខ “ក” ដល់ “ឈ” ឲ្យបានត្រឹមត្រូវជាទីបំផុត ។ សូមបំពេញការប្តឹងផ្តល់ចុងក្រោយរបស់អ្នក និងប្រភេទការកាត់ក្តីនៅពេលនោះ ។
- 3) សម្រាប់សំណួរទី #6 និង #7 សូមសរសេរចូលនូវសិទ្ធិដែលអ្នកគិតថាត្រូវបានគេបដិសេធឬក៏មូលហេតុដែលអ្នកគិតថា អ្នកត្រូវបានឃុំឃាំងដោយខុសច្បាប់ ។ ផ្តល់ភស្តុតាង/សំណុំរឿងដើម្បីបញ្ជាក់ (បើអ្នកដឹង) ។

សូមរៀបរាប់ឲ្យបានច្បាស់នូវសិទ្ធិរបស់អ្នកដែលត្រូវបានគេបដិសេធ ក្នុងពេលដែលអ្នកជាប់ឃុំ ព្រមទាំងកាលបរិច្ឆេទដែលការប្រព្រឹត្តរំលោភបានកើតឡើង ។ អ្នកអាចតតាំងចំពោះការបដិសេធចំពោះសិទ្ធិណាមួយដែលអ្នកមានក្រោមច្បាប់របស់រដ្ឋាភិបាលរដ្ឋ ឬច្បាប់រដ្ឋាភិបាលសហព័ន្ធ (បូករួមទាំងច្បាប់រដ្ឋធម្មនុញ្ញ សំណុំរឿងតុលាការ អាជ្ញាយុកាល និងបទបញ្ញត្តិរដ្ឋបាល) ឬ ក្រោមគោលនយោបាយរបស់មន្ទីរដែលអ្នកត្រូវបានឃុំខ្លួន ។ ចំណុចទាំងអស់នេះ អាចរួមបញ្ចូលនូវសិទ្ធិនានា ដូចជាសិទ្ធិចំពោះការប្រើប្រាស់របស់របររបស់អ្នក សិទ្ធិជួបអ្នកមកសួរសុខទុក្ខ សិទ្ធិនិយាយទូរស័ព្ទ ព្រមទាំងសិទ្ធិសរសេរ និងទទួលសំបុត្រ ឆ្លើយតបអ៊ីម៉ែល សិទ្ធិមិនត្រូវបានដាក់ឲ្យនៅឯកោម្នាក់ឯង ឬហាមឃាត់ដោយមិនសមហេតុផល ឬហាមឃាត់ខ្លាំងហួសហេតុ ។ល។ ដូចអ្វីដែលបានកត់ចំណាំខាងលើ វាជាប្រយោជន៍ (តែក៏មិនចាំបាច់)

សម្រាប់អ្នកក្នុងការបញ្ជាក់នៅក្នុងព្រឹត្តិបត្ររបស់អ្នកចំពោះលេខលក្ខន្តិកៈ លេខគោលនយោបាយ សម្រង់សំណុំរឿង ដែលយកមកជាសំអាងធានាសិទ្ធិ ។ល។

ជាធម្មតា អ្នកអាចគាំ ក្នុងពេលដែលសិទ្ធិទាំងនោះ កំពុងត្រូវបានបដិសេធនាពេលបច្ចុប្បន្ន ឬនៅពេលដែលអ្នកមានភស្តុតាងថាសិទ្ធិរបស់អ្នកនឹងត្រូវបានគេបដិសេធនាពេលខាងមុខ ដែលអ្នកអាចប្រមើលឃើញ ។

សរសេរចូលនូវមូលហេតុដែលអ្នកជឿថា ការឃុំខ្លួនរបស់អ្នកជារឿងខុសច្បាប់ ។

- 4) សំណួរទី 8, 9 និងទី 10 គឺភាគច្រើនមានភាពទាក់ទងគ្នា ប្រសិនបើអ្នកគាំចំពោះភាព ស្របច្បាប់នៃការឃុំខ្លួនអ្នក ។ សូមបំពេញចម្លើយតាមអ្វីដែលមានភាពសមរម្យ ។
- 5) សំណួរទី 11 គឺនិយាយអំពីដំណើរបណ្តឹងសារទុក្ខ ឬដំណើរការបណ្តឹងគាំ នៅក្នុងមន្ទីរ ដែលអ្នកត្រូវបានឃុំខ្លួន ។ ជាធម្មតា អ្នកត្រូវបញ្ចប់ (អស់លទ្ធភាព) នូវដំណើរការស្វែង រកដំណោះស្រាយក្នុងកម្រិតបណ្តឹងសារទុក្ខ ឬបណ្តឹងគាំទាំងអស់ នៅមុនពេលអ្នក ដាក់ព្រឹត្តិចំពោះដីការបង្គាប់នៃអង្គច្បាប់របស់តុលាការ ។
- 6) សំណួរទី 12, 13 និងទី 14 ពាក់ព័ន្ធនឹងសំណើសុំការដោះលែងពីការឃុំខ្លួនអ្នកនាពេល បច្ចុប្បន្ន ។ បើអ្នកបានដាក់ការស្នើសុំបែបនេះពីមុន សូមសរសេរចូលនូវព័ត៌មានពីការ ស្នើសុំនោះ ។
- 7) សំណួរទី 15 ពាក់ព័ន្ធនឹងថា តើមានការពន្យារពេលដែរឬទេ ចាប់តាំងពីពេលដែលអ្នក គិតថា ការកាត់ទោសរបស់អ្នកក្លាយជារឿងខុសច្បាប់ ហើយអ្នកបានដាក់ពាក្យសុំ ជំទាស់នឹងដីការតុលាការ ។
- 8) សំណួរទី 16 និងទី 17 ពាក់ព័ន្ធនឹងសំណុំរឿងបច្ចុប្បន្នរបស់អ្នកដែលមិនទាន់ចប់ ហើយ ថាតើបច្ចុប្បន្នអ្នកមានមេធាវីដែរឬទេ ។
- 9) បើអ្នកមិនដាក់ពាក្យប្តឹងទៅកាន់តុលាការជាន់ខ្ពស់ទេសូមពន្យល់ពីមូលហេតុ ។
- 10) ចុះកាលបរិច្ឆេទ និងដាក់ឈ្មោះដោយមានហត្ថលេខានៅផ្នែកខាងក្រោមនៃទំព័រទី 6 ។

យើងខ្ញុំចង់ស្តាប់យោបល់អ្នក! សូមផ្តល់ព័ត៌មានសម្រាប់មតិខាងក្រោម ស្តីអំពីការបោះ
ពុម្ពផ្សាយរបស់យើងខ្ញុំ ហើយប្រាប់ឱ្យយើងខ្ញុំបានដឹងពីគុណភាពការងាររបស់យើងខ្ញុំ! [\[ចាប់
ផ្តើមបំពេញសំណួរសម្រាប់មតិ\]](#)

សម្រាប់ជំនួយផ្លូវច្បាប់ សូមហៅមកលេខ 800-776-5746 ឬបំពេញ [បែបបទស្នើសុំជំនួយ](#) ។
សម្រាប់គោលបំណងផ្សេងៗទៀត សូមហៅទូរស័ព្ទមកលេខ 916-504-5800 (កាលីហ្វ័រ
នីញ៉ាខាងជើង) 213-213-8000 (កាលីហ្វ័រនីញ៉ាខាងត្បូង) ។

Disability Rights California បានទទួលមូលនិធិឧបត្ថម្ភពីប្រភពផ្តល់ជំនួយមួយចំនួន ។
សម្រាប់បញ្ជីលម្អិតនៃអ្នកផ្តល់ជំនួយ សូមទស្សនាគេហទំព័រ
[http://www.disabilityrightsca.org/
Documents/ListofGrantsAndContracts.html](http://www.disabilityrightsca.org/Documents/ListofGrantsAndContracts.html) ។

ឯកសារភ្ជាប់ ក

សូមចុចដើម្បីទាញយកឯកសារភ្ជាប់ ក ជាបែបបទដែលអាចបំពេញបាន
ឬទាញយកសំណុំឯកសារការបោះពុម្ពផ្សាយនេះជាកំណែ PDF ដើម្បីពិនិត្យមើល
សំណុំឯកសារភ្ជាប់ជាលក្ខណៈរូបភាព ។